មធ្យោបាយបំពេញ ការដាក់ពាក្យជ្រើសរើស សាលាវិទ្យាល័យ _{ឆ្នាំសិញ 2024-2025}





គេហទំព័រ LBUSD: <u>www.lbschools.net</u>



ចូលពិនិត្យ <u>www.lbschools.net</u>

```
Main Menu ( \equiv ) \rightarrow
```

Families Tab \rightarrow

ParentVUE Login







ស្ត្រីន បង្ហាញការដាក់ពាក្យជ្រើសរើស



Progress Bar បញ្ជាក់អំពីវិធានការជាបន្ត បន្ទាប់គ្នាសំរាប់អ្នក – ធ្វើការឆ្លើយបំពេញ



សេចក្តីសង្ខេប







Dashboard



ជម្រើសផ្សេងៗក្នុងមន្ទីរអប់រំ

Excellence Bauity,

1. ចុចលើ acknowledge district policies - គោលការណ៍ច្បាប់របស់ មន្ទីរអប់រំ។ អ្នក*មិនអាច* ធ្វើបន្តទៅ មុខបានទេ ដោយគ្មានចុចបង្ហាញ នៅលើ 3 ប្រអប់ខាងស្តាំដៃនេះ។

2. សើរើមើល និងចុចយក "Next" ។

Step 1 Start		Step 3 Dashboard	Step 4 District Options	Step 5 School of Residence	Step 6 High School Selection	Step 7 Confin	7 m Selection	Step 8 Certify Choices	Step 9 Finish
Name: Imma Academic GPA: 2. Overall GPA: 2.67	Student j0 Español		SID: XXXXXX SBACELA 2446 SBACMath2478		School: XXXXXX High School Index (HSI): 1243 OSTEM Index (STI): 1317		High Sch Math Lev	ool of Residence (HSC /el: No Algebra	VR): Jordan
Acknowl	edge Dis	trict Policie	es						
Acknowled	ge District	: Policies: Yo	u must acknowledg	ge all District Polic	cies.				
I ackno	wledge that dents in a Sp	for students in ecial Education	a General Education p program 'Special Day (rogram, transportatio Class', transportation	on is NOT provided for any is NOT provided for any s	program.	bice.		
I acknow	edge that the	ere is no priority are is no priority	for siblings who are curr	ent students or alumn	i of a high school.				
				a, a. proxime to nom	,			Previo	ous Next
L									

សាលារៀនក្នុងសង្កាត់រស់នៅ៖ កម្មវិធីជាមុខជំនាញ ដែលត្រូវតែជ្រើស យក - School of Residence: Default Pathway



ជ្រើសរើសយកកម្មវិធីជា មុខជំនាញណាមួយនៅ តាមសាលារៀនក្នុង សង្កាត់រស់នៅរបស់អ្នក ដែលគ្មានការតម្រវស្រប តាមល័ក្ខខ័ណ្ឌជាកម្រិត សមល្មម។

អ្នកអាចប្តូរស្របតាមការ រៀបជាក់ជាលេខរៀង បាននៅក្នុងវិធានការជា បន្ទាប់ទៅ។



សាលារៀនក្នុងសង្កាត់រស់នៅ៖ កម្មវិធីជាមុខជំនាញ ដែលត្រូវតែជ្រើស យក - School of Residence: Default Pathway





ការជ្រើសរើសយកកម្មវិធីជាមុខជំនាញក្នុងវិទ្យាល័យ





ជ្រើសរើសយកដល់ ទៅ 3 កម្មវិធី/កម្មវិធី ជាមុខជំនាញបន្ថែម បាន ឬសាលារៀន ផ្សេងៗខុសៗពីគ្នា បាន។

ជម្រើសទាំងអស់នឹង បង្ហាញឱ្យឃើញក្នុង កន្លែងនៅផ្នែកខាង លើ។

សេចក្តីប្រកាសអំពីកម្មវិធីជាមុខជំនាញ ពេញនិយម - Impacted Pathway

High School Selection

- You can choose up to four (4) school pathways. Some pathways have minimum requirements.
- You are eligible for any pathway shown in bright blue.
- · Hold your mouse over each pathway to view a description.
- Click here for a list of pathways with minimum requirements.

Pathways Selected (1):

Rank	School Name		Pathway				
4 🕶				١	lote		
	You are choosing	g a pathway that is	s often selected an	d space may be I	imited. Not all applicant	s will be accepte	ed and priority is given to residents.
Pathway							Add Program Cancel
Browning	nospriouritec						
Cabrillo	AGL	CAL-J	CED	SACMAA			
CAMS	CAMS						
Jordan	ACE	AIMS	LEAPS				
Lakewood	ATM	DMAC	HOSM	Odyssey			
McBride	Crim. Just. & Inv.	Engineering	Health – Medical				

"Impacted" Pathwayៈ យោងតាមប្រវត្តពីពេល កន្លងមក គឺមានអ្នកដាក់ពាក្យជ្រើសរើសយកកម្មវិធី ច្រើនជាងកន្លែង ដែលអាចទទួលបាន។

នេះអាចមានភាពខុសគ្នាពីមួយឆ្នាំទៅមួយឆ្នាំផ្សេង រៀងរាល់ឆ្នាំ។

> Add program = អ្នកទទួលស្គាល់ សារ ដាក់បង្ហាញ ហើយនឹងជ្រើស រើសយកកម្មវិធីជាមុខជំនាញណា មួយ។

> **Cance**l = កម្មវិធីជាមុខជំនាញនឹង មិនបូកបញ្ចូលទេ។ អ្នកអាចជ្រើស រើសយកអ្វីផ្សេងបាន។



សេចក្តីបញ្ជាក់ និងការជម្រើសតាមលេខរៀង



ចុចយកលើប្រអប់នីមួយៗ ដើម្បីបង្ហាញការជម្រើសតាម លេខរៀងរបស់អ្នក ស្របតាម គោលបំណងរបស់អ្នក។

#1 គឺជាការជម្រើស<u>ទីមួយ</u>របស់អ្នក #4 គឺជាការជម្រើស<u>ចុងក្រោយគេ</u> របស់អ្នក Confirm Selection: Rank your pathway choices. Rank 1 represents your first choice.

Pathways Selected (4):

Rani		School Name	Pathway		
1 •	·	Poly High School	Beach: Academy of Math and Science	_	
2 🗸	'	Jordan High School	Law Enforcement and Public Service		
3 🗸	'	Cabrillo High School	CAL-J		
4 🗸	'	Jordan High School	Jordan Media and Communication		Ļ
				Previous Nex	xt

ទទួលស្គាល់ការជម្រើសកម្មវិធីជាមុខជំនាញ





ទទួលស្គាល់ការជម្រើសកម្មវិធីជាមុខជំនាញ



វាយអក្សរសរសេរឈ្មោះរបស់អ្នក *ឱ្យដូចគ្នា* ក្នុង Please certify to complete. ឈ្មោះដែលមានបង្ហាញមក ដើម្បីបញ្ជាក់អំពីការ ដាក់ពាក្យស្របច្បាប់។ Type the text displayed below and click the 'Certified' toggle to certify. Type this text below: បន្ទាប់ពីអ្នកបានវាយអក្សរសរសេរឈ្មោះរបស់ Type the text from above here: Imma Parent អ្នកហើយ គឺមានប្រអប់មួយខាងក្រោមនេះនឹង Certify Enabled: Click the toggle to Certify the application for full consideration. ប្រែពណ៌ និងអាចឱ្យអ្នកធ្វើការទទួលស្គាល់ បាន។ Certified: No YesI certify that I understand the pathway choices and district policies for my child. ចុចយកត្រង់គន្លឹះនេះឱ្យប្រៃទៅជា "Yes"។

ប៊ុប៊យ៍ក Next ឬ Finish។

បញ្ចប់ហើយ

				Step 7 Confirm Sele	Step 8 Certify Choices	Step 9 Finish
Name: Imma Student Academic GPA: 2.50 Dverall GPA: 2.67 English Español Congratulations!	SID: XXXXXX SBACELA 2446 SBACMath2478		School: XXXXXX High School Index (HSI): 1243 STEM Index (STI): 1317		High School of Residence (HSC Math Level: No Algebra	R): Jordan
You have completed the H activated with ParentVUE.	ligh School Choice Ap You can make change	plication. A con es up until Febr	firmation email has l uary 21, 2025 at 4:00	been sent t	o the email account	you have
 To make changes, de-certify your c Families will be notified March 14, Final assignments will be posted in 	choices in the previous step, ma 2025 via ParentVUE as to which I late March after appeals have l	ke changes and recert high school pathway(: been processed.	ify. s) the student has been accep	ted.		

អបអរសាទរ! ការដាក់ពាក្យរបស់អ្នកត្រវបាន បំពេញរួចរាល់ហើយក្នុងពេលឥឡូវនេះ និង មានការដាក់ផ្ញើបញ្ជូន។

អ្នកនឹងបានទទួល អ៊ីម៉េល នៅក្នុង ParentVUE របស់អ្នក ដែលជាការបញ្ជាក់អំពី ភស្តុតាងក្នុងការដាក់ពាក្យរបស់អ្នក។

អ្នកក៏អាចផ្តិត ព្រិន ចេញបានដែរ ដោយចុច យកនៅលើគន្លឹះពណ៌ខៀវ blue *pdf* button ។

សូមឆ្លើយបំពេញការស្ទង់មតិ ដែលចង់ធ្វើក៏ បាន ឬមិនចង់ធ្វើក៏បាន។



ដើម្បីធ្វើការផ្លាស់ប្តូរបានក្នុងការដាក់ពាក្យ



បែរត្រឡប់ទៅកាន់វិធានការ Step 8។

- 1. សរសេរឈ្មោះរបស់អ្នកសារឡើងវិញ
- 2. ចុចយកលើគន្លឹះ ដើម្បីប្រែវាឱ្យទៅជា [«]No″

បែរត្រឡប់ថយក្រោយនៅតាមទំព័រនីមួយៗ និង ធ្វើការផ្លាស់ប្តូរយោងតាមចំណង់ចិត្តរបស់អ្នក

សរសេរឈ្មោះរបស់អ្នកសារឡើងវិញ (1) និង ចុចយកលើគន្លឹះ (2) ដើម្បីប្រែវាឱ្យទៅជា "Yes"

Please c	ertify to complete.
Type the t	ext displayed below and click the 'Certified' toggle to certify.
Type this tex Type the tex	t from above here: Imma Parent
Certify Enable	d: Click the toggle to Certify the application for full consideration.
Certified: M Ap Fet	VorVesI certify that I understand the pathway choices and district policies for my child. plication must be completed and certified by pruary 21 at 4:00pm

សំរាប់សំណួរបន្ថែម

Choice Helpline: (562) 997–8306

HSMSChoiceHelp@lbschools.net

សូមទុកពេលចំនួន 24-48 ម៉ោង ដើម្បី ឆ្លើយតបជូនវិញ



